



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១

ខុមហ្វ្រែល COMFREL

## សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតយុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងយុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅយុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៦ នាក់ (១៩% ជាស្រ្តី ) ពីគ្រប់ភូមិក្នុងយុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំយុំ សមាជិកក្រុមប្រឹក្សាយុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងយុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងយុំ ដែលស្នើឱ្យក្រុមប្រឹក្សាយុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតយុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធផលៈប្រជាជនមានជីវភាពល្អ។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

### តម្រូវការជារាជធានី ទំរង់ ៥ ក្នុង យុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

#### ១. ការសាងសង់ស្ពាន

- ស្នើសុំសាងសង់ស្ពានចំនួន២កន្លែង ១កន្លែងគឺនៅក្នុងភូមិពាមខិះ ដែលមានទទឹង៥ម៉ែត្រx៥០ម៉ែត្រ ដែលមានក្បាលស្ពានចាក់បេតុង។ និង១កន្លែងទៀតនៅភូមិកញ្ចាញគោក១ខ្សែ មានទទឹង៥ម៉ែត្រx៣០ម៉ែត្រ ដែលមានក្បាលស្ពានចាក់បេតុង។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

#### ២. ការសាងសង់សាលា សុំគ្រូបង្រៀនបន្ថែម និងធ្វើបង្គន់អនាម័យ

- ស្នើសុំសាលារៀនចំនួន២ខ្នងធ្វើអំពីថ្ម សម្រាប់ភូមិចំនួន២ ៖ ដោយ១ខ្នងៗ មាន៦បន្ទប់ ទទឹង១៥ម៉ែត្រx៤០ម៉ែត្រ មានជំហូលប្រក់ស៊ីបប្រូស៊ីម៉ង់ និងស្នើសុំគ្រូបង្រៀនសម្រាប់សាលារៀននីមួយៗ គឺលោកគ្រូ២នាក់ អ្នកគ្រូបង្រៀន៣នាក់ និងសំភារៈសម្រាប់ប្រើប្រាស់នៅក្នុងសាលានីមួយៗ រួមមានតុសិស្សអង្គុយរៀន១៤៦តុ តុគ្រូ៦ ក្តារខៀន៦។ ព្រមទាំងធ្វើបង្គន់អនាម័យអំពីថ្ម១ខ្នងៗសម្រាប់សាលារៀនទាំង២កន្លែង ដោយ១កន្លែងមាន៣បន្ទប់ ទទឹង២ម៉ែត្រx៤ម៉ែត្រ និងអណ្តូងស្នប់១ ធ្វើតាមស្តង់ដារ។ សំណើខាងលើនេះសម្រាប់នៅភូមិស្រែបូស្សី និងនៅភូមិកញ្ចាញគោក។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៤។

#### ៣. ការស្នើសុំសាងសង់មណ្ឌលសុខភាព

- ស្នើសុំសាងសង់មណ្ឌលសុខភាព១ខ្នង មានកម្ពស់២ជាន់ មាន១០បន្ទប់ ដំបូលប្រក់ក្បឿង ទទឹង ១៥ម៉ែត្រx៣០ម៉ែត្រ និងស្នើសុំបុគ្គលិកពេទ្យចំនួន១០អ្នក រួមមានពេទ្យឆ្មប៣នាក់ ពេទ្យទូទៅ៥នាក់ ពេទ្យកុមារ២នាក់ និងសំភារៈសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាពនោះ។ សូមចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០១២ និងឲ្យបានរួចរាល់នៅឆ្នាំ២០១៤។

**៤. ការធ្វើផ្លូវ និងជួសជុលផ្លូវ**

- សុំជួសជុលផ្លូវ១ខ្សែ ក្រាលគ្រួសក្រហម ចាប់ពីភូមិកញ្ចាញគោក ទៅភូមិពាមខិះ ដែលមានទទឹង ៤ម៉ែត្រx៦០០០ម៉ែត្រ ក្នុងនោះមានដាក់លូចំនួន៨កន្លែង ក្នុង១កន្លែងមានលូចំនួន៤កង់ មានមុខកាត់ ៨តឹកx១,៥០ម៉ែត្រ។
- សុំផ្លូវថ្មី១ខ្សែ ក្រាលគ្រួសក្រហម ចាប់ពីផ្លូវធំបណ្តោយភូមិ ចូលទៅសាលារៀនភូមិស្រែឫស្សី ដែលមាន បណ្តោយ១០០ម៉ែត្រx៥ម៉ែត្រ។ សូមចាប់ផ្តើមធ្វើពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

**៥. ស្នើសុំម៉ាស៊ីនភ្លើង**

- ស្នើសុំម៉ាស៊ីនភ្លើងសរុបចំនួន៧គ្រឿងម៉ាកសាន់ដាយ ដោយម៉ាស៊ីននីមួយៗមានកំលាំង៣០សេស ដែលអាចអូសឌីណាម៉ូ១៥គីឡូវ៉ាត់បាន និងអាចតភ្ជាប់បណ្តាញខ្សែភ្លើងចូលគ្រប់ផ្ទះ សម្រាប់៧ភូមិនៅ ក្នុងឃុំស្រែសំបូរ រួមមានភូមិកញ្ចាញគោក ភូមិស្រែឫស្សី ភូមិពាមខិះ ភូមិកេតមៀង ភូមិកញ្ចាញទឹក ភូមិ សំរោង និងភូមិណាអូងភូមិ។ សូមចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ឌី សន** តំណាងគណបក្សសមរង្ស៊ី ជាជំទប់ទី២ បានមានប្រសាសន៍ថា «លោកសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានលើកឡើងពីតម្រូវការអាទិភាពទាំង៥នេះ។ ចំពោះការសាងសង់ស្ពាន គឺគេបានដេញថ្លៃហើយ តែឃុំយើងត្រូវបិទបញ្ជីថវិការដ្ឋាន២០១១ ក្នុងខែ០១ ឆ្នាំ២០១២ ។ ហើយលោកសូមជម្រាបជាព័ត៌មានដល់បងប្អូនទាំងអស់គ្នានៅពេលក្រោយទៀត ថាឃុំនឹងលើកគម្រោងថវិការចំណាយបន្តនៅឆ្នាំ២០១២ខាងមុខនេះ»។ (តំណាងគណបក្សផ្សេងៗទៀតមិនបានចូលរួមទេ ដោយសារមានភារៈកិច្ចចាំបាច់មិនអាចចូលរួមបាន)។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។

៣. តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ប្លង់ មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **គោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមាន ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិន លំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះ បញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្ស ពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 062